

សំណួរដែលបានសួរញឹកញាប់ បន្ទាប់ពីការទទួល វ៉ាក់សាំង COVID-19



តើមានឥទ្ធិពលរាយរងអ្វីមួយ ចំពោះវ៉ាក់សាំង?

- ឈឺ, ក្រហម, ហើម, និង/ឬ ឈឺខ្លាំងនៅកន្លែងចាក់
- រហិតរហៃ
- ឈឺក្បាល
- ឈឺសាច់ដុំ និង/ឬ សន្លាក់ឆ្អឹង
- ស្រៀវស្រាញ
- រមួលពោះ និងក្អកចង្ហោរ
- គ្រុន



តើខ្ញុំត្រូវធ្វើអ្វីខ្លះ បើសិនខ្ញុំមានឥទ្ធិពលរាយរង?

- ស្តាប់ដោយកូនកន្សែងស្អាត ត្រជាក់ សើម ពីលើកន្លែងចាក់ និងប្រើ ឬហាត់ពត់ដៃរបស់អ្នក។
- ផឹកទឹកឲ្យបានច្រើន និងស្លៀកពាក់ខោអាវស្តើងៗ ដើម្បីបន្ថយគ្រុន ដែលមិនស្រួលខ្លួន។
- ទាក់ទងវេជ្ជបណ្ឌិត ឬអ្នកផ្តល់ការថែទាំសុខភាពរបស់អ្នក បើសិនឡើងក្រហម ឬឈឺខ្លាំងនៅកន្លែងចាក់ កើនឡើង បន្ទាប់ពី 24 ម៉ោង ឬឥទ្ធិពលផ្សេងទៀត ដែលមិនបាត់ បន្ទាប់ពីរំលង ឬបើសិនអ្នកបានព្រួយបារម្ភ។



តើវ៉ាក់សាំង ចាប់ផ្តើមធ្វើការនៅពេលណា?

តាមធម្មតា វាប្រើពេលពីរសប្តាហ៍ទិញ សំរាប់រូបកាយពង្រឹងភាពសុំឆោត ដូច្នេះហើយ មនុស្សអាចបានឆ្លង និងមានជំងឺ COVID-19 មុនបន្តិច ឬបន្ទាប់ពីការចាក់វ៉ាក់សាំង។



តើមួយដូស មានប្រសិទ្ធភាពយ៉ាងណា ដោយប្រៀបទៅនឹងពីរដូស?

បើសិនអ្នកបានទទួលវ៉ាក់សាំង Johnson and Johnson (Janssen) អ្នកនឹងត្រូវការតែមួយដូស ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ បើសិនអ្នកបានទទួលវ៉ាក់សាំង Moderna ឬ Pfizer អ្នកនឹងត្រូវការពីរដូស ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។



តើការការពារពីវ៉ាក់សាំង បានយូរប៉ុណ្ណា?

យើងពុំមានទិន្នន័យនៅឡើយ ដើម្បីថាវ៉ាក់សាំង នឹងផ្តល់ការការពារបានយូរប៉ុណ្ណា។

តើខ្ញុំត្រូវតែពាក់ម៉ាស্ক និងជៀសវាងក្រុមមនុស្សទៀត បន្ទាប់ពីខ្ញុំទទួលវ៉ាក់សាំងឬទេ?

វាគឺជាសារៈសំខាន់ សំរាប់គ្រប់គ្នា ដើម្បីបន្តប្រើឧបករណ៍ទាំងអស់ដែលមាន ដើម្បីបញ្ឈប់ការរាលដាល។ សូម្បីតែបន្ទាប់ពីអ្នក បានចាក់វ៉ាក់សាំងក៏ដោយ ក៏អ្នកគួរតែបន្តពាក់ម៉ាស্ক, លាងដៃរបស់អ្នក, រក្សាគម្លាតរបស់អ្នក, និងជៀសវាងក្រុមមនុស្ស។ ធ្វើតាមឧបទេសទាំងអស់របស់រដ្ឋ ខណៈយើងសិក្សា ឥទ្ធិពលរបស់វ៉ាក់សាំងក្នុងលក្ខណៈជីវិតពិត។

